

19. បិតាអើយ សូមប្រទានឱ្យអ្នកដែលចូលរួមក្នុង កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម (TWR) នៅរដ្ឋដូមីនីកាន់កម្លាំង និងការច្នៃប្រឌិតដែលមកពីទ្រង់ នៅពេលដែលពួកគេបម្រើ សរសេរអត្ថបទ និង ចូលរួមក្នុងព័ន្ធកិច្ចមួយនេះផង។ (អេសាយ ៤០:៣១)

20. ព្រះអម្ចាស់អើយ យើងអធិស្ឋានសូមឱ្យអំពើហឹង្សាក្នុងគ្រួសារត្រូវបានបញ្ឈប់នៅក្នុងរដ្ឋអាមេរិកឡាទីន ជាពិសេសការប្រឆាំងជាមួយកុមារ ស្ត្រី និង មនុស្សចាស់ក៏ត្រូវបានបញ្ឈប់នៅក្នុងរដ្ឋអាមេរិកឡាទីនផងចុះ។ (២សំបុត្រ ២២:៣-៤)

21. បិតាអើយ ក្នុងនាមយើងជាក្រុមការងារតូចមួយនៅសហរដ្ឋអាមេរិក ដែលត្រូវធ្វើការឈោងចាប់យុវជនជំនាន់ក្រោយ សូមផ្តល់ប្រាជ្ញាដល់ក្រុមការងាររបស់យើងពីរបៀបនៃការប្រកបគ្នាជាមួយសមាជិកនៃក្រុមដែលមានបំណងចិត្តក្នុងការបម្រើ ដើម្បីនាំពួកគេអោយចូលរួមក្នុង កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម (TWR)។ (ទំនុកជំរើង ១៤៥:៤)

22. ព្រះអម្ចាស់ សូមផ្តល់កម្លាំង និង ការតស៊ូដល់អ្នកដឹកនាំព័ន្ធកិច្ចនៅរដ្ឋ Bonaire ខណៈពេលដែលពួកគេធ្វើការសរសេរអត្ថបទ ផលិតចម្រៀងសរសើរតម្កើង និង បទថ្វាយបង្គំ ជាភាសា Papiamentu ដែលជាភាសាកំណើតរបស់ពួកគេផងចុះ។ (ហេប្រើ ១២:១)

23. ឱ ព្រះវរបិតាអើយ ទូលបង្គំអធិស្ឋានសូមឱ្យយុវនារីនៅប្រទេសអាហ្សង់ទីនបានដើរយ៉ាងជិតស្និទ្ធជាមួយទ្រង់។ សូមត្រាស់ហៅអ្នកជឿអោយចេញទៅ ដើម្បីឈោងចាប់យុវនារីទាំងនោះ និង ផ្សាយដំណឹងល្អអំពីទ្រង់ទៅកាន់ពួកគេ។ (កូឡូស ២:៦)

24. នៅប្រទេសអ៊ុយហ្គ្រាយ មានអំពើហឹង្សាក្នុងគ្រួសារ និង ការរំលោភបំពានផ្លូវភេទជាច្រើនដែលបានកើតឡើងចំពោះក្មេងស្រី និង ស្ត្រីវ័យក្មេង។ បិតាអើយ សូមឱ្យកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម នៅតែបន្តលើកទឹកចិត្ត និង ពង្រឹងសេចក្តីជំនឿរបស់ពួកគេនៅក្នុង ព្រះគ្រីស្ទផងចុះ។ (ចោទិយកថា ៣១:៦)

25. ឱ ព្រះវរបិតាអើយ សូមជួយក្រុមដែលធ្វើការជាមួយព័ន្ធកិច្ចប្រចាំតំបន់របស់ TWR ជាមួយដៃគូជនជាតិប៉ារ៉ាហ្គាយរបស់យើង សូមប្រទានពរអោយមានការរីកចម្រើននៃកម្មវិធីដែលផ្សាយនៅលើបណ្តាញវិទ្យុនានាដែលមាននៅទីនោះ។ (កិច្ចការ ១៣:៤៩)

26. ព្រះអម្ចាស់អើយ យើងអធិស្ឋានសុំឱ្យស្ត្រីនៅក្នុងប្រទេសប្រេស៊ីលដែលមានប្រាក់ចំណូលទាប សូមអោយពួកគេអាចទទួលបានសម្ភារៈអនាម័យសំខាន់ៗគ្រប់គ្រាន់ ដើម្បីជួយជាផ្នែកមួយនៃការមើលថែសុខភាពមូលដ្ឋានរបស់ពួកគេ។ (ទំនុកជំរើង ៦៨:១០)

27. ឱ ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាអើយ យើងអធិស្ឋានសូមឱ្យអាជ្ញាធរធ្វើការប្តេជ្ញាចិត្តក្នុងការអនុវត្តគោលនយោបាយអំពីភាពស្មើគ្នានៃយេនឌ័រ និង ការប្រយុទ្ធប្រឆាំងជាមួយអំពើហឹង្សាផ្លូវភេទនៅក្នុងរដ្ឋអាមេរិកឡាទីន និង រដ្ឋការីប៊ីផង។ (១ធីម៉ូថេ ២:១-៤)

28. ព្រះអម្ចាស់អើយ សូមឱ្យស្ត្រីជនជាតិអេស្ប៉ាញ និង អាមេរិកឡាទីន ដឹងថាពួកគេមានតម្លៃចំពោះទ្រង់ និង សហគមន៍របស់ពួកគេ។ សូមជួយឱ្យដឹងចិត្ត រាងកាយ និងអារម្មណ៍របស់ពួកគេបានរឹងមាំឡើង ហើយសូមឱ្យពួកគេថ្វាយការទាំងអស់នោះទៅកាន់ទ្រង់។ (អេភេសូរ ១:៣-៥)

후원안내
국민은행 851-01-0003-724 북방선
교방송

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2022. 02.

សំណូមអធិស្ឋានសម្រាប់ប្រទេសអាមេរិក 2

កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម បានចែកចាយសេចក្តីស្រឡាញ់នៃអង្គព្រះយេស៊ូវគ្រីស្ទទៅកាន់ ២៤តំបន់នៅទ្វីបអាមេរិក តាមរយៈការផលិតកម្មវិធីចាក់ផ្សាយជាភាសា។ យើងកំពុងបន្តអធិស្ឋានជាមួយគ្នា ដោយបានបង្កើតប្រតិទិនសំណូមពរអធិស្ឋានជា ភាសាអង់គ្លេស ពីរទុយហ្គាល់ អេស្ប៉ាញ និង បារាំង ហើយព័ន្ធកិច្ច Buen Pastor Prison នៅប៉ារ៉ាហ្គាយ គឺមានភាពសកម្មខ្លាំង។ សូមអធិស្ឋានអោយសេចក្តីស្រឡាញ់ និង សេចក្តីសង្ឃឹមនៃព្រះអម្ចាស់យេស៊ូវ បានទៅដល់ស្ត្រី តាមរយៈព័ន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹម ក្នុងតំបន់នីមួយៗនៅប្រទេសសហរដ្ឋ អាមេរិក។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. ឱ ព្រះអម្ចាស់នៃយើងខ្ញុំអើយ យើងខ្ញុំសូមលើកសរសើរដល់ព្រះនាមទ្រង់ ដែលទ្រង់ប្រទានអោយមានកម្មវិធី ស្ត្រីក្នុងក្តីសង្ឃឹមជាភាសាអេស្ប៉ាញ នៅពេលនេះពួកគេកំពុងប្រារព្ធខួលលើកទី២។ របស់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម និង កំពុងតែចេញទៅពាសពេញទ្វីបអាមេរិកតាមរយៈវិទ្យុ អ៊ីនធឺណិត និង ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា សូមបន្តប្រទានពរដល់កម្មវិធីនេះផងដែរ។ (អេសាយ ៥៥:១១)

2. ព្រះអម្ចាស់អើយ ទូលបង្គំសូមអធិស្ឋានទូលអង្វរជំនួសបងប្អូនរបស់ស្ត្រីដែលបានបាត់ខ្លួននៅ ប្រទេសម៉ិកស៊ិកដោយសារតែអំពើហិង្សា។ សូមទ្រង់បានការពារនិងចម្រើនកម្លាំងដល់បងប្អូនរបស់ពួកគេ ក្នុងភាពឈឺចាប់ និង ស្ថានភាពមិនច្បាស់លាស់មួយនេះផងចុះ។ (ទំនុកតម្កើង ២៣:៤)

3. ឱ ព្រះជាម្ចាស់អើយ យើងអធិស្ឋានសម្រាប់យុវនារី និង ក្មេងស្រីៗនៅប្រទេសកូឡុំប៊ី ដែលមិនយល់ពីតម្លៃ និង អត្តសញ្ញាណពិតរបស់ពួកគេដែលមាននៅក្នុងទ្រង់។ សូមឲ្យពួកគេបានរៀន និង ឈោងចាប់យកអ្វីដែលល្អហើយត្រឹមត្រូវ ដើម្បីឲ្យពួកគេបានក្លាយជា ស្ត្រីដែលស្តាប់បង្គាប់ទ្រង់ រស់នៅតាមការដឹកនាំ និង ការកែតម្រូវរបស់ទ្រង់ផង។ (លោកុប្បត្តិ ១:២៧)

4. ព្រះអង្គអើយ យើងសូមអធិស្ឋានសម្រាប់ស្ត្រីនៅក្នុងប្រទេសហ្វីលីពីន សូម ឲ្យពួកគេទទួលបានការអប់រំ និង អាចយល់ដឹងពីសារៈសំខាន់នៃការថែទាំសុខភាពផងដែរ។ (១កូរិនថូស ៦:១៩-២០)

5. ព្រះអម្ចាស់អើយ ពួកយើងអធិស្ឋានសម្រាប់បុរស ស្ត្រី កុមារ និង មនុស្សចាស់ជាច្រើនដែលមានជីវភាពក្រីក្រនៅរដ្ឋដូមីនីកែន ដែលបានស្លាប់ដោយសារការចាប់ព្រួយ ព្រោះពួកគេមិនទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រួសាររបស់ពួកគេ ឬ កម្មវិធីសប្បុរសធម៌នានារបស់រដ្ឋាភិបាលរបស់គេឡើយ។ (ចោទិយកថា ១៥:៧-៨)

6. ព្រះជាម្ចាស់អើយ យើងអធិស្ឋានសូមឱ្យទ្រង់បានផ្តល់នូវដៃគូថ្មីសម្រាប់ក្រសួងនានានៅក្នុងប្រទេសកាណាដា និង ឱកាសដើម្បី ឲ្យពួកគេបានបំពេញនូវតម្រូវការខាងព្រលឹងវិញ្ញាណ សាច់ឈាម និងខាងផ្លូវចិត្តរបស់ស្ត្រីនៅទីនោះផងដែរ។ (កាឡាទី ៦:៩)

7. កូនសូមអរព្រះគុណទ្រង់ ដែលក្រុមប៉ារ៉ាហ្គាយបានចាប់ផ្តើមព័ន្ធកិច្ចនៅ (ផ្ទះនៃឱកាស/ក្តីសង្ឃឹមថ្មី) ដែលជាកន្លែងដែលអ្នកទោសត្រូវបានកាត់ទោសរួចអាចមានសេរីភាពជាមួយនឹងបរិយាកាសរបស់ពួកគេនៅទីនោះ។ (អេសាយ ៦១:១)

8. ឱព្រះជាម្ចាស់អើយ សូមទ្រង់បានប្រទានព្រះពរដល់ស្ត្រីមេម៉ាយនៅគុយបាឲ្យមាន ប្រាជ្ញាក្នុងការដោះស្រាយបញ្ហានានា ក្នុងការដែលពួកគេមើលថែទាំក្រុមគ្រួសាររបស់ពួកគេ ក៏ទ្រង់ពេលដែលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និង ក្នុងកាលៈទេសៈដ៏លំបាកនេះនៅក្នុងប្រទេសរបស់ពួកគេផង។ (ទំនុកដំកើង ១១៩:៦៦)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជបាន័គ្គពោធិ៍)
Tel: 092 60 60 51 /086 60 60 56

9. ឱ ព្រះអម្ចាស់អើយ នៅពេលដែលប្រជាជននៅលើកោះBonaireបានកើនឡើងក្នុង ស្ថានភាពជាក្រុមចម្រុះ សូមជួយពួកគេឱ្យចេះអន្តរាស្រ័យគ្នា មានសុដីវធម៌ និងចេះគោរពគ្នាទៅវិញទៅមក នៅពេលដែលពួកគេធ្វើការជាមួយគ្នា។ សូមឱ្យពួកគេបានយកទ្រង់ជាគំរូរបស់ពួកគេ។ (ម៉ាថាយ ៧:១២)

10. ឱ ព្រះវិបិតាអើយ សូមទ្រង់បានថែរក្សាក្មេងស្រីៗដែលមកពីគ្រួសារអន្តោប្រវេសន៍ សូមអោយពួកគេមានភាពរឹងមាំ តស៊ូដើម្បីរស់នៅទីកន្លែងថ្មី ជាមួយវប្បធម៌ពីរក្នុងពេលតែមួយ។ សូមឲ្យពួកគេរកឃើញ សន្តិភាពដែលមាននៅក្នុងព្រះគ្រីស្ទ។ (ភីលីពី ៤:៦-៧)

11. ឱ ព្រះវិបិតាអើយ យើងអធិស្ឋានសូមឱ្យមានជម្រកសម្រាប់អ្នកដែលជួបប្រទះជាមួយនឹងអំពើ ហិង្សាក្នុងគ្រួសារ និង ការរំលោភបំពាន អោយមានជម្រកកាន់តែច្រើនឡើងនៅក្នុងប្រទេសប្រេស៊ីល។ សូមទ្រង់បានប្រទានអោយមានកន្លែងដែលមានសុវត្ថិភាពសម្រាប់ស្ត្រី និង ក្រុមគ្រួសារនានាអាចស្គាល់ទ្រង់បាន ។ (ទំនុកតម្កើង ៤៦:១)

12. បិតាអើយ យុវជនជាច្រើនប្រហែល 1.5លាននាក់ មិនបានទៅសាលារៀននៅរដ្ឋអាមេរិកឡាទីន។ សូមទ្រង់បានដឹកនាំ និង បើកចិត្តអ្នកដែលមានអំណាចនៅទីនោះ ដើម្បីឲ្យការអប់រំបានក្លាយជា អាទិភាពដ៏សំខាន់មួយ។ (សុភាសិត ១៤:១៥)

13. ឱ ព្រះអម្ចាស់អើយ យើងសូមសរសើរព្រះនាមទ្រង់ សម្រាប់ការជួបជុំគ្នាដើម្បីអធិស្ឋានជាមួយគ្នារាល់យប់របស់ស្ត្រីជាច្រើននៅប្រទេស អ៊ុយហ្គ្រាយ បន្ទាប់ពីពួកគេបានស្តាប់ការអធិស្ឋានដែលបានចាក់ផ្សាយជាមួយគ្នារាល់ថ្ងៃនៅ តាមវិទ្យុ និង នៅលើប្រព័ន្ធសង្គមនានាផងដែរ។ (យេរេមា ២៩:១២)

14. ឱ ព្រះនៃសេចក្តីមេត្តាករុណាអើយ សូមប្រទានជំរក និង ផ្គត់ផ្គង់ដល់កុមារដែលកំព្រាដោយសារតែឪពុកម្តាយពួកគេត្រូវបានគេធ្វើឃាត ឬ ការធ្វើអត្តឃាតរបស់ឪពុកម្តាយគេផងចុះ។ (ទំនុកដំកើង ១០:១៤)

15. ឱ ព្រះអម្ចាស់នៃយើងខ្ញុំអើយ សូមទ្រង់បានបើកទ្វារសម្រាប់ស្ត្រីដែលត្រូវជាប់ឃុំនៅក្នុងរដ្ឋដូមីនីកែន ដើម្បីអោយពួកគេអាចស្តាប់និងទទួលបានដំណឹងល្អអំពីទ្រង់។ សូមឱ្យពួកគេបានរកឃើញសេរីភាព និង ការស្តារឡើងវិញនៅក្នុងទ្រង់ ទោះបីជាប្រយោជន៍របស់ពួកគេត្រូវបានឃុំឃាំងក៏ដោយ។ (យ៉ូហាន ៨:៣៦)

16. ឱ ព្រះវិបិតាអើយ សូមទ្រង់អាណិតមេត្តាដល់ស្ត្រីនៅប្រទេសកូឡុំប៊ីផង ព្រោះ អត្រានៃការធ្វើអត្តឃាតមានការកើនឡើងច្រើនទៅៗ ដោយសារអត្តិភាពនៃការរារាំងហាក់បីដូចជាគ្មានប្រសិទ្ធភាព ហើយប្រព័ន្ធតុលាការនៅក្នុងតំបន់ជាច្រើនស្រយាលនៃប្រទេសក៏មានភាពស្ងួត ស្មាញផងដែរ។ (អេសាយ ៤៩:១៣)

17. ព្រះអម្ចាស់អើយ សូមប៉ះពាល់ចិត្ត និង អោយពួកអ្នកជឿមានទឹកចិត្តអាណិតអោស្តរ ដើម្បីអោយពួកគេអាចចេញទៅបម្រើអ្នកជំងឺ COVID-19 នៅរដ្ឋអាមេរិកឡាទីន។ (យ៉ូហានទី១ ៣:១៧)

18. ឱ ព្រះវិបិតាអើយ ទូលបង្គំសូមអធិស្ឋានសម្រាប់យុវនារីនៅតំបន់ជនបទនៃប្រទេសប៉ារ៉ាហ្គាយ អោយពួកគេបានមានសិទ្ធិទទួលបានការបណ្តុះបណ្តាល និង ការសិក្សាជាផ្លូវការផងចុះ។ (សុភាសិត ៤:១៣)